



សេចក្តីព្រាងកម្មវិធី
ទិវានារីអន្តរជាតិ លើកទី១០៤ ឆ្នាំ២០១៥

ស្តីអំពី “ស្ត្រីកម្ពុជាផ្លាស់ប្តូរដើម្បីសន្តិភាព និងការអភិវឌ្ឍន៍”

ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៥

មជ្ឈមណ្ឌលលីឡា

ផ្ទះលេខ៣៦ ផ្លូវ៥០៨ កាច់ជ្រុងផ្លូវ១០៣ រាជធានីភ្នំពេញ

គោលបំណង៖

១. ពិនិត្យលើបញ្ហាស្ត្រី និងការរីកចម្រើនកាលពី១ឆ្នាំកន្លងទៅ។
២. បង្កើតឱកាសដល់ស្ត្រីមកពីគ្រប់ទីកន្លែង និងគ្រប់ផ្នែកក្នុងការចែករំលែកពីការព្រួយបារម្ភណ៍បញ្ហាអទិភាព និងភាពរឹងមាំរបស់គាត់។
៣. កសាងសាមគ្គីភាពរវាងស្ត្រីគ្រប់ផ្នែកក្នុងការតស៊ូមតិដើម្បីធ្វើការផ្លាស់ប្តូរគោលនយោបាយ និង ផ្សារភ្ជាប់សំលេងស្ត្រីដើម្បីទាំងអស់នៅទីសាធារណៈ។

ម៉ោង	កម្មវិធី	អ្នកសម្របសម្រួល
កម្មវិធីពេលព្រឹក		
7:00-8:00	ការមកដល់ និងចុះឈ្មោះ	<ul style="list-style-type: none"> - កញ្ញា គឹម ហ៊ុំច បូយ - WPM: - កញ្ញា ហោ ស្រី តន់ - កញ្ញា បី សុខេម៉ារី - កញ្ញា កើត ចន្រ្ទា - កញ្ញា សុំ ជានី
8:00-8:15	-ការចាប់ផ្តើមកម្មវិធី -គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា -ប្រកាសកម្មវិធី	កញ្ញា ជឿន សាខន ប្រធានបណ្តាញស្ត្រីវ័យក្មេងប្រចាំខេត្តកំពង់ធំ
8:15-8:30	មតិស្វាគមន៍ និងបើកកម្មវិធី	លោកស្រី រស់ សុភាព នាយិការប្រតិបត្តិនៃអង្គការ យេនឌ័រ និងអភិវឌ្ឍន៍កម្ពុជា
8:30-9:00	រាយការណ៍នៃលទ្ធផលសង្ខេបយុទ្ធនាការ ទិវានារីអន្តរជាតិលើកទី១០៣ឆ្នាំ២០១៤	លោកស្រី អរុណ រស្មី នាយិការប្រតិបត្តិនៃអង្គការស្ត្រីខ្មែរ
9:00-9:25	ការបង្ហាញអំពីបញ្ហាជាក់ស្តែងនិងភាពរឹងមាំ៖ 1. លោកស្រី អ៊ុក ចាន់ថន ស្ត្រីរងគ្រោះផ្នែកហិង្សា ខេត្តកំពង់ឆ្នាំង	អ្នកស្រី ឌឹម ស្រីម៉ុម អ្នកដឹកនាំក្រុមគម្រោងនៃអង្គការសីលការ

	<p>2. លោកស្រី សៀន សុផល តំណាងកម្មការនីពេញចក្រ SL</p> <p>3. លោកស្រី យឹម ស្រីទូច ប្រធានក្រុម បណ្តាញស្ត្រីចំណាកស្រុកកម្ពុជាប្រចាំនៅ ស្រុកចំការលើខេត្តកំពង់ចាម</p> <p>4. លោកស្រី សំ គឹមរុង អតីតសមាជិកា ក្រុមប្រឹក្សា និងបណ្តាញស្ត្រីដើម្បី អភិវឌ្ឍន៍ សង្គម ស្រុកព្រៃឈរ ខេត្តកំពង់ចាម</p>	
9:25-9:40	សំរាកពិសារអាហារសំរែន	
9:40-11:20	ការផ្តល់នូវអនុសាសន៍រួម និងយល់ព្រម សម្រេច លើញាតិរូមរបស់ទាំងអស់គ្នា	កញ្ញា លៀង ប៊ូលីន មន្ត្រីគម្រោងនៃ អង្គការផ្លាស់ប្តូរសន្តិភាពសម្រាប់ស្ត្រី
11:20-11:30	-ការអញ្ជើញស្ត្រីដឹកនាំបញ្ចេញនូវចំណាប់ អារម្មណ៍ និងសារសម្រាប់ទិវានារីអន្តរជាតិ -ការសរុបលទ្ធផល និងបិទកម្មវិធី	លោកស្រី ធីដា ឃឹះ នាយិកាប្រតិបត្តិ នៃអង្គការសីលការ និងជាប្រធានដឹក នាំ គ.ស.ន
11:30-12:10	ការរាំសាមគ្គីភាព ជាមួយនិងបទចម្រៀង ស្ត្រី ចំនួន៥បទ ៥ចង្វាក់ -ឆា ឆា -មាឌីហ្សូន -បូឡេរ -សាររ៉ាន់ -និងរាំរង់	អ្នកនាង ខឹម ស្រីម៉ុម និង អ្នកនាង ពិន ម៉ារិន
កម្មវិធីពេលរសៀល		
03:00-03:30	ការជួបជុំគ្នាតាមក្រុមដើម្បីទៅរាំនៅ ទីសាធារណៈ ក្រុមទី១៖នៅសួនច្បារវត្តបទុមវត្តី ក្រុមទី២៖នៅសួនច្បារមាត់ទន្លេ ក្រុមទី៣៖នៅស្ពានអូឡាំពិច ក្រុមទី៤៖នៅសួនច្បារ ដេអិន	មាន៥ក្រុម៖ 1. កញ្ញា ខៀន ស្រីទូច អ្នកស្រី ខឹម ស្រីម៉ុម, កញ្ញា ឈុន សុធារី 2. កញ្ញា សេង រាសី, កញ្ញា ហោ ស្រីតន់, លោកស្រី ជួន ណារុំ 3. អ្នកនាង ចាន់ គន្ធា, កញ្ញា ស៊ឹម ដានី , លោកស្រី ពេជ្រ ប៊ូលីត 4. លោកស្រី ចាន់ សោភណ្ណា , លោកស្រី ពិន ម៉ារិន កញ្ញា បី សុខែម៉ារី
03:30-4:00	ការធ្វើដំណើរចេញឆ្ពោះទៅទីតាំងកំណត់	អ្នកដឹកនាំក្រុមនីមួយៗ

	និមួយៗ	
04:00-06:30	-ការរៀបរាប់ពីដំណើរការនៃយុទ្ធនាការទិវា នារីអន្តរជាតិ និងអត្ថន័យប្រធានបទ -ការវាស់ស្ទង់ស្ថានភាពដើម្បីសន្តិភាព និងការ អភិវឌ្ឍ -ការសំភាសនិងសួរសុំនូវសារធារណៈជន នៅតាមទីកន្លែងសារធារណៈនិមួយៗ ក្នុង ការ ផ្តល់មតិចំណាប់អារម្មណ៍ និងផ្តល់ជា សារ -ការចែកខិតបណ្តុំ	អ្នកដឹកនាំក្រុមនិមួយៗ
06:30-07:00	បញ្ចេញសំលេង និងបន្តរួមគ្នានៃសារទាំង អស់	អ្នកដឹកនាំក្រុមនិមួយៗ

សូមរក្សាសិទ្ធិកែប្រែកម្មវិធីក្នុងករណីចាំបាច់!

i

ការផ្លាស់ប្តូរផ្នត់គំនិតគឺជាមូលដ្ឋានសំរាប់ការយល់ឃើញនិងសកម្មភាពទាក់ទងនិងយេនឌ័រ។ ដូច្នេះ ស្ត្រីខ្មែរបានធ្វើការជាមួយគ្នាដើម្បី ការផ្លាស់ប្តូរខ្លួនឯង និងទាមទារទៅអ្នកដទៃ ដើម្បីឲ្យមានយុត្តិធម៌និង គណនេយ្យភាពសង្គម។ ដូចលោកមហាត្ថគន្ធីបានប្រៀនប្រដៅថា <អ្នកត្រូវតែជាគំរូក្នុងការផ្លាស់ប្តូរ ដែលអ្នកចង់ឃើញក្នុងពិភពលោក> ។ ក្នុងឆ្នាំ២០១៥នេះប្រធានបទយើងផ្តោតទៅលើការចាប់ផ្តើម ពីខ្លួន យើងផ្ទាល់ ត្រូវឈានជំហានទីមួយ ដើម្បីបញ្ចេញនូវការស្រឡាញ់ និងការយកចិត្តទុកដាក់ជាមួយគ្នា ទៅវិញទៅមក ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ។ ដូចដែល សម្តេចសង្ឃដាលៃឡាមានសង្ឃដីការថា <សន្តិ ភាពមិនមែនមានតែការមិនមានទំនាស់នោះទេ ព្រោះការយល់ខុសគ្នានៅតែមានជានិច្ច ។ សន្តិភាពមាន នៅពេលណាដែលយើងចេះដោះស្រាយរបកញ្ជាដោយសន្តិវិធី តាមការចរចាពិភាក្សាគ្នា តាមការរៀន សូត្រ ការចេះដឹង និងតាមការឆ្លើយធ្វើជាមួយគ្នាដោយសីលធម៌> ។

ក្នុងការលប់បំបាត់រាល់ទម្រង់នៃការរើសអើង សន្តិភាពអាចចាប់ផ្តើមពីខ្លួនយើង ជាមួយគ្រួសារ និងក្នុង សង្គម ដែលមានពីការមើលទៅលើពូជសាសន៍ ជនជាតិភាគតិច គណបក្សនយោបាយ រឺយេនឌ័រ។ <សិទ្ធិស្ត្រីគឺជាសិទ្ធិមនុស្ស សិទ្ធិមនុស្ស គឺជាសិទ្ធិស្ត្រី> នេះពាក្យស្លោករបស់លោកស្រីហ៊ីឡារីក្លីនតុន ។ ដូច្នេះយើងត្រូវអនុវត្តសិទ្ធិយើង! ដូចពាក្យស្លោកខ្មែរបានលើកឡើងថា <សំណាបយោងដី ស្ត្រីយោង បុរស> ។ ក្នុងករណីនេះ គឺការចូលរួម និងការគិតគូរ ដោយស្មើភាព រវាងបុរសនិងស្ត្រីនៅគ្រប់កំរិត ក្នុង ការសម្រេចចិត្ត និងធ្វើឲ្យយើងមានការផ្លាស់ប្តូរក្នុងជីវិតយើងទាំងអស់គ្នា។